



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ២៥៧៧...សហរដ្ឋអាមេរិក

ပြဇာတ်နာမ

၁၆၆၆

**ការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការបង្ក្រាបបទល្មើស
គ្រឿងញៀន**

ឧបតាយករដ្ឋមន្ត្រី

စောလင်းဦးဖျဉ်း

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងការតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០១ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញសារាចរណែនាំលេខ ០០១ សហវ.ចមព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស ម្រេ ច

ប្រការ១._

ចំណូលដែលប្រមូលបានជាសាច់ប្រាក់ បានមកពីការចាត់ចែងទ្រព្យសម្បត្តិ ក្រោយពីមានសេចក្តីសម្រេចស្ថាពររបស់សាលាជម្រះក្តី ដែលទ្រព្យសម្បត្តិទាំងនោះត្រូវបានបែងចែកសម្រាប់បទល្មើសគ្រឿងញៀន រួមទាំងផលទុន ឬ ទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើសគ្រឿងញៀន និងប្រាក់ដែលបានមកពីការលក់វត្ថុ ការចាត់ចែង ឬ ទ្រព្យសម្បត្តិដែលត្រូវបានបែងចែកសម្រាប់បទប្បញ្ញត្តិនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវបានកាត់ត្រាទាំងស្រុងជាចំណូលថវិការដ្ឋ និងត្រូវបានបែងចែកដូចខាងក្រោម ៖

- ក- ចំណែកត្រូវបង់ចូលថវិកាជាតិចំនួន ២៩% (ម្ភៃប្រាំបួនភាគរយ) នៃប្រាក់ចំណូលប្រមូលបាន
- ខ- ចំណែកផ្តល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន
- គ- ចំណែកផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១% (មួយភាគរយ) នៃប្រាក់ចំណូលប្រមូលបាន សម្រាប់ចំណាយឧបត្ថម្ភលើកទឹកចិត្តមន្ត្រីដែលបំពេញភារកិច្ចពាក់ព័ន្ធ។

ប្រការ២._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទទួលខុសត្រូវប្រាក់កាសលើប្រាក់ចំណូលប្រមូលបាន បង់ប្រាក់ចំណូល និងធ្វើសលាកបំប្រុងចំណូលថវិកាជាតិ ព្រមទាំងចុះកិច្ចបញ្ជីកាតណេយ្យស្តីពីកិច្ចប្រតិបត្តិការ ចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា។

ប្រការ៣._

ចំណែកប្រាក់ចំណូលចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន ដែលផ្តល់ជូន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចាត់ចែងសម្រាប់ការចំណាយដូចខាងក្រោម ៖

- ផ្តល់ឱ្យអង្គការរដ្ឋ ឬ ឱ្យទៅសមាគមឯកជន ក្នុងគោលបំណងគាំទ្រការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ ឬ ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន
- ធ្វើវិភាគទានដល់ស្ថាប័ន អង្គភាព ឬ អង្គការឯកទេសនានា ដែលធ្វើសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើពិសោធន៍គ្រឿងញៀន ការព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីភ្នាក់ងារ ឬ អង្គភាពដែលមានស្នាដៃធ្វើក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ព្រមទាំងមន្ត្រីដែលបំពេញភារកិច្ចក្នុងការគ្រប់គ្រង និងប្រមូលចំណូលដែលបានមកពី បទល្មើសគ្រឿងញៀន។
- ចំណាយពង្រឹងយន្តការលើការបង្ក្រាបបទល្មើសគ្រឿងញៀន។

ប្រការ៤._

អនុញ្ញាតឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់ទុកជាមុននូវចំណែកប្រាក់ចំណូលសរុបចំនួន ៧១% (ចិតសិបមួយភាគរយ) នៃប្រាក់ចំណូលប្រមូលបាន ដែលរួមមានចំណែករបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន និងចំណែករបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១% នៃប្រាក់ចំណូលប្រមូលបាន។ ការកាត់ទុកជាមុននូវចំណែកប្រាក់ចំណូល នេះ ត្រូវបានចាត់ទុកថា ថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទាន សម្រាប់ចាត់ចែង និងប្រើប្រាស់ ទៅតាម ការកំណត់ដែលចែងក្នុងប្រការ ១ និងប្រការ ៣ នៃប្រកាសរួមនេះ។

រាល់ការចំណាយ ត្រូវមានសក្ខីប័ត្រចំណាយត្រឹមត្រូវ និងអនុវត្តការចំណាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានគណនេយ្យភាព។

ប្រការ៥._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវគ្រោងចំណូល និងចំណាយ នៅក្នុងគម្រោងចំណូល និង ចំណាយនៃថវិកាប្រចាំឆ្នាំរបស់ខ្លួន។ គម្រោងឥណទានចំណាយប្រចាំឆ្នាំ ត្រូវគ្រោងស្មើនឹង ៧១%

(ចិតសិបមួយភាគរយ) នៃគម្រោងចំណូលប្រចាំឆ្នាំ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយប្រចាំឆ្នាំនេះ ជាកម្មវត្ថុនៃការបោះផ្សាយអាណត្តិបើកប្រាក់ (អាណត្តិនិយ័តកម្ម) ដើម្បីទូទាត់ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទាន(ចំណូលដែលបានកាត់ទុកជាមុន)ពីចំណូលថវិកាជាតិ។

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិដូចកិច្ចប្រតិបត្តិការនៃចំណូល និងចំណាយដទៃទៀតរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែរ។

ប្រការ៦._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើការទូទាត់ចំណាយលើប្រាក់បុរេប្រទានពីចំណូលថវិកាជាតិ(ចំនួន ៧១%នៃប្រាក់ចំណូលប្រមូលបាន) ដោយអនុវត្តតាមនីតិវិធីដូចខាងក្រោម ៖

ក. ផ្នែកចំណូល

ត្រូវធ្វើសំណើសុំកត់ត្រាចំណូល និងសលាកប័ត្រចំណូលថវិកាជាតិនូវចំនួនទឹកប្រាក់ដែលបានបុរេប្រទាន រួចបញ្ជូនសំណើ និងសលាកប័ត្រចំណូលថវិកាជាតិ មកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល (គំរូលេខ ០១), តារាងសម្រង់សលាកប័ត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់ (គំរូលេខ ០២), តារាងស្តីពីការគណនាបែងចែកប្រាក់ចំណូល (គំរូលេខ ០៣) និងរបាយការណ៍ចំណាយលើប្រាក់បុរេប្រទាន (គំរូលេខ ០៤)។ គំរូលេខ ០១, គំរូលេខ ០២, គំរូលេខ ០៣ និងគំរូលេខ ០៤ មានជូនភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសរួមនេះ។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកប័ត្រចំណូលថវិកាជាតិ។

ខ. ផ្នែកចំណាយ

ត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះនៅក្នុងសលាកប័ត្រចំណូលថវិកាជាតិ។

សំណុំឯកសារទូទាត់ទាំងអស់ខាងលើនេះ ត្រូវបន្តបញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យ និងចាត់ការទៅតាមនីតិវិធីហិរញ្ញវត្ថុ។

ប្រការ៧._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ធ្វើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

ප්‍රකාශය.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។

ပြဋ္ဌာန်း.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក និង ប្រធានអង្គភាពនានា ដែលស្ថិតក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គលេខាធិការ និងប្រធានអង្គភាពនានា ដែលស្ថិតក្រោមឱវាទ នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦



កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសេដ្ឋកិច្ចជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ